



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤៤ លហវ.បក.ជស

ប្រកាស

ស្តីពី

ឆ្នាំជាប់ពន្ធ

ខេត្តរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២នស.៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៧/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញប្រកាសលេខ ១០៩៩ សហវ.បក.ពជ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីពន្ធលើប្រាក់ចំណេញ
- យោងតាមការចាំបាច់នៃការងារគ្រប់គ្រងប្រមូលពន្ធរបស់នាយកដ្ឋានពន្ធដារ

សម្រេច

ប្រការ ១.- ដូចមានចែងក្នុងមាត្រា ៥ នៃច្បាប់ស្តីពីសារពើពន្ធ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណេញរបស់សហគ្រាសជាប់ពន្ធតាមរបបស្វ័យប្រកាស (របបពិត) ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចខាងក្រោម :

១. គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស (របបពិត) ឆ្នាំជាប់ពន្ធគឺជាឆ្នាំប្រតិទិន ដែលចាប់ផ្តើមពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ។ ចំពោះសហគ្រាសថ្មី ឆ្នាំជាប់ពន្ធដំបូង ត្រូវគិតចាប់តាំងពីថ្ងៃដែលផ្តើមធ្វើអាជីវកម្មមកទល់ នឹងថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំដែលត្រូវគិតពន្ធ។
២. សហគ្រាសនីតិបុគ្គលដែលបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មសិទ្ធិលើតម្លៃ ភាគកម្មក្នុងដើមទុនផ្ទាល់របស់សហគ្រាសចាប់ពី ៥១ ភាគរយឡើងទៅជាប់របស់ក្រុមហ៊ុនមេនៅ បរទេសអាចស្នើសុំអនុវត្តឆ្នាំជាប់ពន្ធថ្មី ខុសពីឆ្នាំជាប់ពន្ធប្រតិទិនដូចមានចែងក្នុងកថាខណ្ឌ ១ នៃ ប្រការនេះ ស្របតាមលក្ខខណ្ឌដូចមានចែងក្នុងប្រការទាំងឡាយខាងក្រោម ។

ប្រការ ២.- សហគ្រាសដែលស្នើសុំអនុវត្តឆ្នាំជាប់ពន្ធថ្មីដូចមានចែងក្នុងកថាខណ្ឌ ២ នៃប្រការ ១ ត្រូវស្នើសុំមក នាយកដ្ឋានពន្ធដារដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម :

១. លិខិតបញ្ជាក់ពីក្រុមហ៊ុនមេដែលនៅបរទេសអំពីការប្រើប្រាស់ឆ្នាំជាប់ពន្ធថ្មីខុសពីឆ្នាំប្រតិទិន
២. លិខិតបញ្ជាក់ពីសវនករឯករាជ្យរបស់ក្រុមហ៊ុនមេដែលនៅបរទេស អំពីការប្រើប្រាស់ឆ្នាំជាប់ពន្ធ ខុសពីឆ្នាំប្រតិទិន
៣. ច្បាប់ចម្លងនៃលក្ខន្តិកៈក្រុមហ៊ុនរបស់សហគ្រាស ដែលអាចបញ្ជាក់បាននូវអត្តសញ្ញាណរបស់ក្រុម ហ៊ុនមេនៅបរទេស ។

ប្រការ ៣.- សហគ្រាសដែលស្នើសុំអនុវត្តឆ្នាំជាប់ពន្ធថ្មីដូចមានចែងក្នុងកថាខណ្ឌ ២ នៃប្រការ ១ ត្រូវដាក់លិខិត ប្រកាស និងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ដោយអនុវត្តតាមការិយបរិច្ឆេទដូចខាងក្រោម :

១. ការិយបរិច្ឆេទអន្តរកាល :
- ក. ចំពោះសហគ្រាសចាស់ : គិតចាប់ផ្តើមពីថ្ងៃទី ០១ ខែមករា នៃឆ្នាំដែលការស្នើសុំបានធ្វើឡើង រហូតដល់ថ្ងៃមុនថ្ងៃចាប់ផ្តើមនៃឆ្នាំជាប់ពន្ធថ្មីដែលបានស្នើសុំ ។

ឧទាហរណ៍ : នៅក្នុងឆ្នាំ២០០៧ សហគ្រាសមួយបានស្នើសុំអនុវត្តឆ្នាំជាប់ពន្ធថ្មីដែលចាប់ផ្តើម ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ។ ដូចនេះការិយបរិច្ឆេទអន្តរកាល ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ។

- ខ. ចំពោះសហគ្រាសបង្កើតថ្មី : គិតចាប់ផ្តើមធ្វើអាជីវកម្ម ដល់ថ្ងៃមុនថ្ងៃចាប់ផ្តើមនៃឆ្នាំជាប់ពន្ធថ្មី ដែលបានស្នើសុំ ។

ឧទាហរណ៍ទី១ : សហគ្រាសមួយត្រូវបានបង្កើតថ្មីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៧ ។ សហគ្រាស ថ្មីនេះស្នើសុំអនុវត្តឆ្នាំជាប់ពន្ធថ្មីដែលចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ។ ដូចនេះ ការិយបរិច្ឆេទអន្តរកាលត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៧ ។

ឧទាហរណ៍ទី២ : ក្នុងករណីសហគ្រាសត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០៧ ។
សហគ្រាសថ្មីនេះស្នើសុំអនុវត្តឆ្នាំជាប់ពន្ធដូចដែលចាប់ពី ថ្ងៃទី០១ ខែកក្កដា ដល់
ថ្ងៃទី ៣០ ខែមិថុនា ។ ដូចនេះការិយបរិច្ឆេទអន្តរកាលត្រូវចាប់ផ្តើមពីថ្ងៃទី០១
ខែកញ្ញា ឆ្នាំ២០០៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ។

២. ការិយបរិច្ឆេទបន្ត (ឆ្នាំជាប់ពន្ធដូច) : គឺជារយៈពេល ១២ ខែ បន្ទាប់ពីដំណាច់ការិយបរិច្ឆេទអន្តរកាល ។

ឧទាហរណ៍ : បន្តពីឧទាហរណ៍ទី២ខាងលើ ការិយបរិច្ឆេទបន្ត (ឆ្នាំជាប់ពន្ធដូច) ត្រូវចាប់ផ្តើមពី
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ ។

ប្រការ ៤.~ ទាយជួទានឱ្យដល់រំលស់សម្រាប់ការិយបរិច្ឆេទអន្តរកាល ត្រូវបានគណនាតាមសមាមាត្រនៃចំនួន
ថ្ងៃនៃការិយបរិច្ឆេទអន្តរកាល ធៀបទៅនឹងចំនួន ៣៦៥ ថ្ងៃនៃឆ្នាំ ។

ឧទាហរណ៍ : សហគ្រាសមានការិយបរិច្ឆេទអន្តរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៧ ដល់ថ្ងៃ
ទី៣០ ខែមិថុនា ឆ្នាំ២០០៧ ។ ក្នុងករណីនេះចំនួនថ្ងៃគិតរំលស់មាន ១៨២ ថ្ងៃ ។
ទាយជួទានឱ្យដល់រំលស់ក្នុងមួយឆ្នាំពេញស្មើនឹង ៤២,០០០,០០០ រៀល ។ ដូច្នេះ
ទាយជួទានឱ្យដល់រំលស់សម្រាប់ការិយបរិច្ឆេទអន្តរកាលគឺ : $42,000,000 \times$
 $182 / 365 = 20,642,466$ រៀល ។

ប្រការ ៥.~ ដូចមានចែងក្នុងមាត្រា១៧ នៃច្បាប់ស្តីពីសារពើពន្ធ ការយោងការខាតបង់សម្រាប់ការិយបរិច្ឆេទ
អន្តរកាល ត្រូវគិតស្មើមួយឆ្នាំ ។

ប្រការ ៦.~ ការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំដូចមានចែងក្នុងប្រការ ១ ខាងលើ
ត្រូវអនុវត្តដូចខាងក្រោម :

១. ចំពោះសហគ្រាសដែលអនុវត្តឆ្នាំជាប់ពន្ធតាមឆ្នាំប្រតិទិន : យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា
នៃឆ្នាំបន្ទាប់ ។
២. ចំពោះសហគ្រាសដែលស្នើសុំប្តូរឆ្នាំជាប់ពន្ធដូច :
 - ក. ក្នុងរយៈពេល ៣ ខែ បន្ទាប់ពីដំណាច់ការិយបរិច្ឆេទអន្តរកាល
 - ខ. ក្នុងរយៈពេល ៣ ខែ ក្រោយដំណាច់ឆ្នាំជាប់ពន្ធដូច ។

ប្រការ ៧.~ ក្នុងករណីដែលនាយកដ្ឋានពន្ធដារមានហេតុផលសមស្របថា ការស្នើសុំនិងការអនុវត្តឆ្នាំជាប់ពន្ធ
ថ្មីមានភាពមិនប្រក្រតីដែលនាំឱ្យបាត់បង់ប្រាក់ពន្ធ នាយកដ្ឋានពន្ធដារមានសិទ្ធិបដិសេធ ឬពន្យារពេល ឬ
លុបចោលការប្រើប្រាស់ឆ្នាំជាប់ពន្ធដូច ។

ប្រការ ៨.- អគ្គលេខាធិការ នាយកខុទ្ទកាល័យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានពន្ធដារ
ប្រធាននាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រាសដែលពាក់ព័ន្ធ ត្រូវអនុវត្តតាម
ខ្លឹមសារនៃប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៧



ស្រី ឈន់

ចម្លងជូន :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- គ្រប់សាលាខេត្ត-ក្រុង "ដើម្បីជូនជ្រាបជាព័ត៌មាន"
- គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ "ដើម្បីមុខការ"
- កាលប្បវត្តិ-ឯកសារ ។